



ខិត្តប័ណ្ណនេះផ្តល់នូវព័ត៌មានបឋមអំពីផលិតផលប៉ុណ្ណោះ។ លោកអ្នកត្រូវ
អានបណ្ណសន្យារ៉ាប់រង នៃផលិតផលនេះ ដើម្បីជ្រាបពីព័ត៌មានលម្អិត
ហើយស្វែងរកការប្រឹក្សាយោបល់ពីបុគ្គលិកផ្នែកលក់ធានារ៉ាប់រង
របស់យើងខ្ញុំ មុននឹងសម្រេចចិត្តទិញផលិតផលនេះ។



*Here for you,
for life*







 Fortune Life Insurance PLC
  fortunelifecambodia
 www.fortunelife.com.kh
  +855 23 931 999 | 1800-202 202 ពេញពេល
 អគារឌីហ្គេតលី ជាន់ទី26 មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវ110) សង្កាត់ផ្សារដេប៉ូទី3
 ខណ្ឌទួលគោក ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ផលិតផលបន្ថែម
ការពារគ្រោះថ្នាក់
អស់បារម្ភ - មានសន្តិភាពជូរចិត្ត



យើងទាំងអស់គ្នាសុទ្ធតែប្រឈមមុខ នៅនឹងគ្រោះថ្នាក់ដែលមិនអាចមើលឃើញ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ តើនឹងមានអ្វីកើតឡើង ប្រសិនបើគ្រោះថ្នាក់នោះកើតចំពោះអ្នក?

“ផលិតផលបន្ថែមការពារគ្រោះថ្នាក់” របស់ក្រុមហ៊ុនហ៊ីរូលីន ឡាយហ្វ អាចជួយលោកអ្នកបាន។

ផលិតផលបន្ថែមការពារគ្រោះថ្នាក់ គឺជាផលិតផលដែលផ្តល់នូវការការពារទៅលើមរណភាព និង ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់។

❗ សារៈសំខាន់

- ការការពារដែលមានតម្លៃទាបដែលទូទាត់ទឹកប្រាក់សរុបតែម្តងនៅក្នុងករណីដែលលោកអ្នករងគ្រោះដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។
- អាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ខណៈពេលដែលលោកអ្នកមិនអាចធ្វើការបានដោយសារគ្រោះថ្នាក់ធ្ងន់ធ្ងរ។
- មានភាពបត់បែនហើយអាចបញ្ចប់ពេលណាក៏បាន។
- វិសាលភាពនៃការធានា នៅក្នុងប្រទេស ឬក្រៅប្រទេស (ផ្អែកតាម ខ និង លក្ខខណ្ឌ)។

★ អត្ថប្រយោជន៍


- អត្ថប្រយោជន៍មរណភាពដោយគ្រោះថ្នាក់ទូទៅ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ ករណីមរណភាពដោយសារគ្រោះថ្នាក់ទូទៅ
- អត្ថប្រយោជន៍មរណភាពដោយគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈ
- ២០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ ករណីមរណភាពដោយសារគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈកើតឡើងនៅក្នុងប្រទេសកម្ពុជា
- អត្ថប្រយោជន៍មរណភាពដោយគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរផ្លូវអាកាស ៥០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ ករណីមរណភាពដោយសារគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរផ្លូវអាកាសកើតឡើងនៅក្នុងប្រទេសកម្ពុជា
- អត្ថប្រយោជន៍ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់៖ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ ករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បង្កដោយគ្រោះថ្នាក់

🕒 ដំណើរការរបស់ផលិតផល

លោកសម្បត្តិ បានទិញបណ្ណសន្យារ៉ាប់រងមូលដ្ឋានដែលមានរយៈពេល ១០ឆ្នាំ ពីក្រុមហ៊ុន ហ៊ីរូលីន ឡាយហ្វ ហើយភ្ជាប់ “ផលិតផលបន្ថែមការពារគ្រោះថ្នាក់” ដែលមានចំនួនទឹកប្រាក់ធានារ៉ាប់រងចំនួន \$៥,០០០។ លោកសម្បត្តិបានបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំចំនួន \$១១.៣ ដើម្បីទិញផលិតផលបន្ថែមនេះ។



ប្រសិនបើលោកសម្បត្តិទទួលបានមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ទូទៅនោះក្រុមហ៊ុន ហ៊ីរូលីន ឡាយហ្វ នឹងទូទាត់ទឹកប្រាក់ចំនួន \$៥,០០០។



ប្រសិនបើលោកសម្បត្តិទទួលបានមរណភាព នៅក្នុងគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈ នោះក្រុមហ៊ុន ហ៊ីរូលីន ឡាយហ្វ នឹងទូទាត់ទឹកប្រាក់ចំនួន \$១០,០០០។



ប្រសិនបើលោកសម្បត្តិទទួលបានមរណភាពនៅក្នុងគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរផ្លូវអាកាសនោះក្រុមហ៊ុន ហ៊ីរូលីន ឡាយហ្វ នឹងទូទាត់ទឹកប្រាក់ចំនួន \$២៥,០០០។

👏 លក្ខខណ្ឌតម្រូវ

- លោកអ្នកត្រូវទិញបណ្ណសន្យារ៉ាប់រងមូលដ្ឋានពីក្រុមហ៊ុន ហ៊ីរូលីន ឡាយហ្វ ដែលផលិតផលបន្ថែមនេះត្រូវភ្ជាប់ជាមួយ។
- អាយុចាប់ផ្តើមធានា ១៨ ដល់ ៦៥ ឆ្នាំ



- រយៈពេលនៃបណ្ណសន្យារ៉ាប់រង/រយៈពេលបង់បុព្វលាភធានារ៉ាប់រង៖ មានរយៈពេល ១ឆ្នាំ និងអាចត្រូវបានបន្តជាប្រចាំឆ្នាំ
- បុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់ជាប្រចាំឆ្នាំ ឬប្រចាំឆ្នាំ។

🚫 ករណីមិនធានា

ក្រុមហ៊ុន នឹងមិនធ្វើការទូទាត់អត្ថប្រយោជន៍នៃផលិតផលនេះ ប្រសិនបើការទាមទារសំណងរបស់អ្នកត្រូវបានធានារ៉ាប់រងបណ្តាលមកពីមូលហេតុណាមួយដូចខាងក្រោម៖

- ការប្រព្រឹត្តិដោយចេតនារួមទាំងតែមិនកំណត់ចំពោះការប្រើថ្នាំរំញ័រ(stimulants) ថ្នាំណាតូទិក(narcotics)ការធ្វើអត្តឃាតឬប៉ុនបងធ្វើអត្តឃាតឬការធ្វើបាបខ្លួនឯងដោយចេតនា ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- សកម្មភាពខុសច្បាប់របស់ អ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលបានផល ដែលរំលោភទៅនឹងបទបញ្ញត្តិនានា ដូចដែលបានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា ឬ
- សង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុន) សង្គ្រាមស៊ីវិល ឬជម្លោះប្រដាប់អាវុធផ្សេងៗ ឬ
- ចូលរួមនៅក្នុងសកម្មភាពហោះហើរ លើកលែងតែជា អ្នកដំណើរនៃអាកាសចរណ៍ពាណិជ្ជកម្ម ដែលមានកាលវិភាគហោះហើរ ឬ
- គ្រោះថ្នាក់កើតឡើងនៅពេលអ្នកត្រូវបានធានារ៉ាប់រងជាអ្នកដំណើរឬជាអ្នកបើកបរតុកតុក ប្រសិនបើអ្នកបើកបរតុកតុកនោះ មិនមានប័ណ្ណបើកបរត្រឹមត្រូវ។
- បម្រើការងារក្នុងជួរយោធា ឬកងទ័ពដើមទឹកនៅក្នុងអំឡុងពេលដែលមានសង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុន) ឬនៅក្រោមបញ្ជានៃប្រតិបត្តិការសង្គ្រាម ឬការស្តារសណ្តាប់ធ្នាប់សាធារណៈ។
- ការស្នើសុំរំលោភ ដែលសំដៅដល់ការរំលោភតាមនីតិវិធីក្បួនវេជ្ជសាស្ត្រ រួមទាំងការរំលោភកែសម្រួលដោយមិនចាំបាច់ឈរលើមូលដ្ឋានវេជ្ជសាស្ត្រឡើយដែលបានធ្វើឡើងតាមសំណើរបស់អ្នកត្រូវបានធានារ៉ាប់រង ឬ
- អ្នកដែលត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងស្រាបៀរឬថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ឬ
- ការប៉ះពាល់ផ្នែករាងកាយ ឬផ្លូវចិត្ត ឬស្ថានភាពចុះខ្សោយ ឬភាពទ្រុឌទ្រោម ដែលត្រូវបានបញ្ជាក់ថាបានកើតឡើងមុនពេលកាលបរិច្ឆេទ មានសុពលភាពនៃបណ្ណសន្យា រ៉ាប់រងនេះដោយមិនត្រូវបានប្រកាសឱ្យបានពេញលេញ និងត្រឹមត្រូវ ឬ
- ចូលរួមក្នុងសកម្មភាពគ្រោះថ្នាក់រួមទាំងតែមិនកំណត់ចំពោះការជ្រមុជទឹកការលោតខ្សែយោងការលោតឆ័ត្រយោងការឡើងភ្នំការប្រណាំងសេះឬការប្រណាំងផ្សេងទៀតដែលមានកង់វិល ឬ
- ចូលរួមក្នុងការប្រយុទ្ធជាមួយឥតឈ្នះឬប្រឆាំងនឹងការចាប់ខ្លួនរបស់មន្ត្រីមានសមត្ថកិច្ច ឬ
- ផលវិបាកពាក់ព័ន្ធផ្សេងទៀត ដោយសារតែការមានផ្ទៃពោះ និងការសម្រាលកូន។

ករណីខកខាន ឬយឺតយ៉ាវនៃការបង់បុព្វលាភ៖
អនុវត្តស្របតាមផលិតផលធានារ៉ាប់រងមូលដ្ឋានដែលភ្ជាប់ជាមួយ។